



វគ្គបណ្តុះបណ្តាលស្តីពី
ការប្រើប្រាស់ Ushahidi

29, 30, 31 January, 2013



គោលបំណងនៃវគ្គបណ្តុះបណ្តាល


យល់ដឹងអំពីការប្រើប្រាស់កុំព្យូទ័រ និងការប្រើយូនីកូដខ្មែរ
ដើម្បីចងក្រងរបាយការណ៍នៅក្នុង Ushahidi Platform


បន្ទាប់ពីបញ្ចប់វគ្គនេះ អ្នកនឹងទទួលបាននូវចំណេះដឹង ៖

- ▶ យល់អំពី Ushahidi និងចេះប្រើប្រាស់ Ushahidi Platform
- ▶ យល់ដឹងអំពីកុំព្យូទ័រ និងកម្មវិធីកុំព្យូទ័រដែលស្របច្បាប់ និងឥតគិតថ្លៃ
- ▶ អាចស្វែងរកព័ត៌មាន តាមរយៈកម្មវិធីអ៊ីនធឺណិត



សមាសភាគកុំព្យូទ័រជាភាសាខ្មែរ






ការដាក់ដៃលើប្លង់ក្លាវែត

Esc	F1	F2	F3	F4	F5	F6	F7	F8	F9	F10	F11	F12	
,	1	2	3	4	5	6	7	8	9	0	+	'	Back
	q	w	e	r	t	z	u	i	o	p	[]	
CAPS	a	s	d	f	g	h	j	k	l	;	'	\	
Shift	< >	y	x	c	v	b	n	m	,	.	-		Shift
Ctrl		Alt	Space						AltGr				Ctrl

ប្តូរភាសាចុចជាភាសាចុចយូនីកូដខ្មែរ

ចំណាំ ៖ ដើម្បីវាយអក្សរខ្មែរ អ្នកត្រូវប្តូរភាសាចុចមកជាភាសាចុចយូនីកូដខ្មែរ (CA)។



- ចុច ជំនួស + ប្តូរ (Alt + Shift)

របៀបវាយយូនីកូដខ្មែរ (ត)

ចំពោះវីនដូវីស្តា (Windows Vista និង Windows 7) ក្តារចុចយូនីកូដខ្មែរ សម្គាល់ដោយ KH - Khmer (Cambodia) ។



ចំណាំ ៖ ដើម្បីអាចប្រើប្រាស់យូនីកូដខ្មែរក្នុងកុំព្យូទ័របាន អ្នកចាំបាច់ត្រូវដំឡើង យូនីកូដខ្មែរ ហើយប្រព័ន្ធប្រតិបត្តិការវីនដូ (Windows) ដែលគាំទ្រយូនីកូដខ្មែរ គឺ ត្រូវមានកំណែចាប់ពី Microsoft Windows 2000 ឡើងទៅ ។


ប្លង់ការចុចយូនីកូដខ្មែរ




NIDA - V 1.0 - 1/9/05

ទីតាំងអក្សរខ្មែរលើគ្រាប់ចុច

ឧទាហរណ៍ ៖ ទីតាំងអក្សរខ្មែរលើគ្រាប់ចុច R



របៀបវាយលើព្យញ្ជនៈ



← សញ្ញាសម្រាប់ដាក់ជើង

- ដើម្បីវាយលើព្យញ្ជនៈ ជាដំបូងអ្នកត្រូវចុចគ្រាប់ចុច សញ្ញាសម្រាប់ដាក់ជើង (្យ) បន្ទាប់មកចុចព្យញ្ជនៈដែលអ្នកចង់បាន ។

្យ + កី -> ក្យ

្យ + តី -> ត្យ

្យ + ដី -> ដ្យ

្យ + ងី -> ង្យ


្យ + រី -> រ្យ

្យ + ញី -> ញ្យ



របៀបចូលទៅកាន់តំបន់បណ្តាញ Ushahidi

- ▶ បើកកម្មវិធីរុករកអ៊ីនធឺណិត (Mozilla Firefox)
- ▶ វាយបញ្ចូលពាក្យ `gbv.open.org.kh` នៅក្នុងរូបស្វែងរក
- ▶ ចុចគ្រាប់ចុចបញ្ចូល (Enter)



ការប្រើប្រាស់ Ushahidi

- ◆ រង់ចាំបន្តិច បន្ទាប់មកតំបន់បណ្តាញក៏លេចឡើង ដែលមានផ្ទាំងចំនួនប្រាំមួយ

The screenshot displays the Ushahidi web application interface in Khmer. The browser window shows the URL 'gbv.open.org.kh/main'. The page features a header with navigation links, a search bar, and a main content area with a map of Cambodia and Vietnam. The map is titled 'កម្ពុជា (Cambodia)' and shows various wildlife sanctuaries. Below the map, there are sections for 'Reports' and 'ព័ត៌មានផ្លូវការ វី ប្រូប' (Official Information via V-Pro).

ផ្ទាំង ដើម

- ◆ ផ្ទាំង ដើម គឺបង្ហាញអំពីព័ត៌មានដើមរបស់តំបន់បណ្តាញ

The screenshot displays the homepage of the Gender-based Violence (GBV) Open Reporting Platform for Cambodia. The browser window shows the URL 'gbv.open.org.kh/main'. The page features a header with navigation links and a search bar. A prominent banner on the left contains Khmer text: 'អំពើហិង្សានាក់នង និងយេនឌ័រ' (Gender-based violence against women) and 'អំពើ (ស្ត្រី)' (Violence (Women)). Below the banner, there is a section titled 'ដើម' (Source) with a sub-header 'របាយការណ៍ ដាក់ស្ត្រីរបស់អ្នក ទំនាក់ទំនងយើង ឯកសារច្បាប់ គោលនយោបាយជាតិ ស្តីពីនៃដៃគូ' (Reports, your reports, our contact, national laws, national policy on partners). A map of Cambodia and parts of Thailand and Vietnam is shown, with various locations marked. Below the map, there are two report sections: 'Reports' and 'ព័ត៌មានផ្លូវការ វិបត្សកម្ម' (Official information, Crisis). The 'Reports' section shows 'There are no reports'. The 'Official information' section shows 'SOURCE' and 'ព័ត៌មានផ្លូវការ' (Official information).

ផ្លូវទំនើបរបាយការណ៍

- ▶ បង្ហាញអំពីរបាយការណ៍ផ្សេងៗដែលបានចងក្រង

The screenshot shows a web browser window displaying the 'Gender-based violence' reporting page on the website gbv.open.org.kh/reporta. The page features a header with a search bar and a 'Login' link. Below the header, there are two main promotional banners: one for 'អំពើហិង្សានាក់នងសឹងយេនឌ័រ' (Gender-based violence) and another for 'អំពើ (ស្ត្រី)' (Violence against women). The main content area is titled 'Showing Reports From Jan 01, 1970 to Jan 01, 1970' and includes a filter menu. The filter menu is currently open, showing a list of categories with a count of 0 for each. The categories are: ប្រភេទទាំងអស់ (0), ប្រភេទអំពើហិង្សា (0), រាងកាយ - ប្រាង / ទាញ (0), រាងកាយ - វាយដំដាមូយវត្ថុ (0), រាងកាយ - វាយដំ (0), រាងកាយ - ដុត (0), រាងកាយ - ដុតអាក្រក់ (0), រាងកាយ - ប្របាច់ក (0), រាងកាយ - ទាត់ អុកនឹងដង្កំ (0), រាងកាយ - វាយដំ (0), ទីតាំង (0), ប្រភេទ (0), ប្រព័ន្ធផ្សព្វផ្សាយ (0), ការអះអាង (0), វាលក្ខណ៍ខ្លួន (0). At the bottom of the filter menu, there is a button labeled 'កំណត់គ្រប់ទាំងអស់ឡើងវិញ' (Reset all filters) and a 'គ្រងរបាយការណ៍' (Generate report) button.

ផ្ទាំងទំព័រដាក់ស្នើរបាយការណ៍

- ▶ សម្រាប់ចងក្រងរបាយការណ៍ដែលមានដូចជា ៖
- ▶ ជ្រើសរើសទម្រង់បែបបទ សម្រាប់កំណត់ថាតើរបាយការណ៍អ្នកស្ថិតក្នុងទម្រង់មួយណា ឧបទ្វរហេតុ ឬកំណត់ត្រាអំពើហិង្សា
- ▶ សរសេរចំណងជើងរបាយការណ៍នៅក្នុងប្រអប់ចំណងជើង
- ▶ សរសេរខ្លឹមសាររបាយការណ៍នៅក្នុងប្រអប់សេចក្តីពណ៌នា
- ▶ កំណត់កាលបរិច្ឆេទ
- ▶ ជ្រើសប្រភេទអំពើហិង្សា
- ▶ ជ្រើសទីតាំងនៃកន្លែងកើតហេតុ
- ▶ ចុចប៊ូតុង ដាក់ស្នើ ដែលនៅខាងក្រោមនៃទំព័រ

ផ្លាស់ប្តូរការងារស្រាវជ្រាវ (គ)

Firefox | File (ខ្មែរ ~ English និងសំឡេង) | Submit a New Report | Gender-base... | Trivial dictionary word translated to K... | Inbox - sksophea@gmail.com - Gmail | Transifex - Localization platform | Us... |

gbv.open.org.kh/reports/submit

បានចូលទស្សនា... Getting Started Suggested Sites Web Slice Gallery ចំណាំ

Gender-based violence Login

ប្រើកុំព្យូទ័រ និងបច្ចេកវិទ្យា ដើម្បីបញ្ចប់ហិរញ្ញវត្ថុ
http://women.open.org.kh

អំពើហិង្សានាក់នង នឹងយេនឌ័រ

អំពើ (ស្ត្រី)

ជំរុញសមភាពយេនឌ័រក្នុងសង្គមមួយដែលស្ត្រីអាច
ប្រើប្រាស់សិទ្ធិ របស់ខ្លួនមានគុណភាពនិងអាចកសាង
សមត្ថភាពដើម្បីត្រូវបានគោរពសមត្ថភាព

ភាសាខ្មែរ (KH)

ដើម របាយការណ៍ ដាក់ស្នើរបាយការណ៍ ទំនាក់ទំនងយើង ឯកសារច្បាប់ គោលនយោបាយពាណិជ្ជកម្ម ស្ថាប័នដៃគូ

Submit a New Report

ជ្រើសរើសទំរង់របាយការណ៍

ចំណងជើងរបាយការណ៍

Description

កាលបរិច្ឆេទ និងពេលវេលា: Today at 9:03 am

Categories ប្រភេទអំពើហិង្សា

ព័ត៌មានជាជម្រើស

រកទីតាំងដែលនៅជិតម្នាក់

Select a City


កម្ពុជា (Cambodia)

ទីក្រុង រដ្ឋ និង/ឬ ប្រទេស រកទីតាំង

* Search for your location using a location name OR latitude,longitude coordinates (format: 38.19, 85.61), OR click on the map to pinpoint the correct location..


ផ្ទាំងទំព័រទំនាក់ទំនងយើង

- ▶ បញ្ចូលព័ត៌មានរបស់អ្នកដូចជា ៖ ឈ្មោះ អាសយដ្ឋានអ៊ីមែល លេខទូរស័ព្ទ ប្រធានបទសារ សារ និងលេខកូដសុវត្ថិភាព រួចចុចប៊ូតុង ផ្ញើសារ



ផ្លូវទំនាក់ទំនងកសាងច្បាប់

- អនុញ្ញាតឲ្យអ្នកតភ្ជាប់ទៅកាន់ឯកសារច្បាប់ផ្សេងៗដែលមាននៅក្នុងវិបធីតថលស្តីអំពីស្ត្រី women.open.org.kh




ផ្ទាំងទំព័រឯកសារច្បាប់ (ត)

- ◆ ឧទាហរណ៍ប្រសិនបើអ្នកចុចលើពាក្យរដ្ឋធម្មនុញ្ញ អ្នកនឹងទទួលបានផ្ទាំងដូចខាងក្រោម ៖

The screenshot shows a web browser window with several tabs open. The active page is a website with a header containing navigation tabs: 'About this Program', 'អំពីគម្រោង', 'មតិអ្នកអាន', 'វិភាគទាន', and 'ក្រុមការងារ'. The date and time '28 ធ្នូ 2012 8:12:57' are displayed in the top right. The main banner features three women and the title 'អំពីស្ត្រី' (About Women). Below the banner, there is a search bar and several menu items. The main content area has a heading 'រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា' (Constitution of the Kingdom of Cambodia) and a central emblem. A sidebar on the right contains a table of contents and a list of related documents.

ផ្ទាំងទំព័រគោលនយោបាយជាតិ

- អនុញ្ញាតឲ្យអ្នកតភ្ជាប់ទៅកាន់ឯកសារគោលនយោបាយផ្សេងៗដែលមាននៅក្នុងវិបធីតថលស្តីអំពីស្ត្រី women.open.org.kh



ផ្ទាំងទំព័រគោលនយោបាយជាតិ (ត)

- ◆ ឧទាហរណ៍ប្រសិនបើអ្នកចុចលើពាក្យនារីតនៈ អ្នកនឹងទទួលបានផ្ទាំងដូចខាងក្រោម ៖

The screenshot shows a web browser window with the following content:

- Browser Tabs:** Hand out (ខ្មែរ > English និងសំឡេង), google - Google Search, Neary Rattanak | វិបធម៌ស្ត្រី...
- Page Header:** About this Program, អំពីគម្រោង, មតិអ្នកអាន, វិភាគទាន, ក្រុមការងារ, 28 ធ្នូ 2012 8:23:36
- Main Banner:** អំពី ស្ត្រី (About Women). Text: ជំរុញសមភាពយេនឌ័រក្នុងសង្គមមួយដែលស្ត្រីអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនមានគុណភាពនិងអាចកសាងសមត្ថភាពដើម្បីត្រាយជាអ្នកមានភាពម្ចាស់ការ
- Navigation:** ផ្សេងទៀត, កំណត់ហេតុបណ្តាញ, វេទិកាលើបណ្តាញ, បញ្ជីសំបុត្រ, ទូរស័ព្ទ, បណ្តែតគណនីថ្មី
- Main Content:**
 - វិបធម៌ស្ត្រីអំពីស្ត្រី គឺជាបណ្តុំព័ត៌មានអំពីច្បាប់ សិទ្ធិ យេនឌ័រ និងឯកសារជាច្រើនទៀតទាក់ទងនឹងការអភិវឌ្ឍន៍វិបធម៌ស្ត្រីមានចុះផ្សាយព័ត៌មានអំពីការបោះឆ្នោត ប្រជាធិបតេយ្យ ព័ត៌មានអំពីស្ថាប័ន ច្បាប់ និងឯកសារផ្សេងៗ
- Left Sidebar:**
 - ប្រសិនបើលោកអ្នកមិនអាចអានអត្ថបទខ្មែរយើងក៏អាចជួយអ្នកបាន សូមចុចទីនេះ
 - Neary Rattanak**
 - Neary Rattanak II**
24-02-2010 ក្រសួងកិច្ចការនារី
In February 1999, the Ministry of Women's and Veterans' Affairs launched a Five Year Strategy called Neary Rattanak (Women are Precious Gems). The aim of that Strategy was to present "a new image of Cambodian women, moving from a disadvantaged group to the nation's invaluable assets and its economic potential".
[Download: Neary Rattanak II](#)
 - Neary Rattanak III**
24-02-2010 ក្រសួងកិច្ចការនារី
Neary Rattanak III is the five-year strategic plan (2009 – 2013) for Gender Equality and the Empowerment of Women in Cambodia.
[Download: Neary Rattanak III](#)
- Right Sidebar:**
 - ការស្វែងយល់អំពីសិទ្ធិ**
 - ▶ រដ្ឋធម្មនុញ្ញ
 - ▶ អនុសញ្ញា "ស៊ី ដ"
 - ▶ កតិកាសញ្ញាអន្តរជាតិ
 - ▶ សិទ្ធិមនុស្សជាសកល
 - ▶ ច្បាប់ទប់ស្កាត់អំពើហិង្សា
 - ▶ កម្រងឯកសារច្បាប់
 - គោលនយោបាយជាតិ**
 - ▶ នារីតនៈ
 - ▶ Neary Rattanak
 - ▶ National Action Plan to Prevent Violence on Women
 - ▶ ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី
 - ▶ ចំណែកស្នើសុំសម្រាប់នារី
 - ▶ Safety village commune/Sangkat

សំណួរ និងចម្លើយ

- ▶ សំណួរ-ចម្លើយអំពីការប្រើប្រាស់ Ushahidi

